

# ព័ត៌មានអន្តោប្រវេសន៍និងទិដ្ឋាការសម្រាប់ជនរងគ្រោះនៃ

សិស្សនិស្សិតអន្តរជាតិនិងអ្នកសិក្សាដែលមានសំណួរអំពីច្បាប់អន្តោប្រវេសន៍និងស្ថាន  
**ខ្ញុំបានក្លាយជាជនរងគ្រោះនៃការរំលោភមួយ តើស្ថានភាពអន្តោប្រវេសន៍របស់ខ្ញុំបានប៉ះ**  
**អត់ទេ?តាមច្បាប់ និងស្ថិតនិងបុគ្គលិកដែលជាជនរងគ្រោះឬជាអ្នកនៅរស់រានមានជីវិត**  
**ព័ត៌មានអំពីវេជ្ជសាស្ត្រនិងការផ្តល់ប្រឹក្សា**  
**នៅសាលាក៏ដូចជាការរកន្លែងស្នាក់នៅ,**  
**អាចត្រូវបានរកឃើញនៅ**  
**ព័ត៌មានអំពីដំណើរការប្រព្រឹត្តរបស់និស្សិត**  
**អាចនឹងត្រូវបានរកឃើញនៅ**  
**មហាវិទ្យាល័យនេះនឹងមិនសងសឹកប្រឆាំងនឹងអ្នកឬចាត់ទុកអ្នកខុសពីគេដោយសារអ្នក**  
**តើខ្ញុំអាចប្តឹងចោទប្រកាន់បទល្មើសព្រហ្មទណ្ឌបានទេ បើខ្ញុំជាជនអន្តោប្រវេសន៍មាន**

RMC/JSU Health Center <http://www.jsu.edu/studenthealth/> JSU  
 Counseling Services: <http://www.jsu.edu/ccservices/>

<http://www.jsu.edu/titleix/>

បាន។ ព័ត៌មានអំពីនិយមន័យព្រហ្មទណ្ឌ  
 អំពីសភាពរបស់អ្នកពីការរំលោភផ្លូវភេទ  
 អំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាក្នុងការ  
 ណាត់ជួបដែលអាចត្រូវបានរកឃើញនៅក្នុង  
 របាយការណ៍ប្រចាំឆ្នាំរបស់សន្តិសុខ

<http://www.jsu.edu/police/crimestats.html>

សំណួរជាក់លាក់អំពីការចោទប្រកាន់ ការដាក់ពាក្យបណ្តឹងអាចនឹងត្រូវបានដោះស្រាយ

Chris Madrigal, Jacksonville State University Police Department  
 Salls Hall on Forney Avenue, Jacksonville, Alabama 36265

256-782-5050

<http://www.jsu.edu/police/index.html>

[cmadrigal@jsu.edu](mailto:cmadrigal@jsu.edu)

**តើមានស្ថានភាពជាក់លាក់នៃទិដ្ឋាការនិងអន្តោប្រវេសន៍ សម្រាប់ជនរងគ្រោះនៃឧក្រិដ្ឋ**  
**មាន។ ជនរងគ្រោះនៃការរំលោភផ្លូវភេទអំពើហិង្សាក្នុងគ្រួសារនិងអំពើហិង្សាក្នុងការ**

ទិដ្ឋាការ U	ទិដ្ឋាការ T
<p>ជនរងគ្រោះដោយការរំលោភបំពានផ្លូវ                      កាយឬផ្លូវចិត្តយ៉ាងច្រើនដែលជាលទ្ធផល                      នៃសកម្មភាពបទល្មើសព្រហ្មទណ្ឌមួយចំនួន                      រួមមានការរំលោភបំពានខាងផ្លូវភេទ                      អំពើហិង្សាក្នុងគ្រួសារ រំលោភសេពសន្ថវៈ                      ហិង្សាឬបទដែលទាក់ទងផ្សេងទៀត                      -ជនរងគ្រោះ/ អ្នកដាក់ពាក្យត្រូវតែជាជន                      រងគ្រោះនៃសកម្មភាពព្រហ្មទណ្ឌនិង                      ទំនងជាអាចជួយដល់ការស៊ើបអង្កេតនិង /                      ឬការកាត់ទោសនៃសកម្មភាពបទល្មើស                      ព្រហ្មទណ្ឌនេះ                      -តាមធម្មតា មានសុពលភាពសម្រាប់រយៈ                      ពេលបួនឆ្នាំ                      -សេចក្តីព័ត៌មានបន្ថែមសូមពិគ្រោះជាមួយ                      មេធាវីអន្តោប្រវេសន៍មួយ, និង</p>	<p>ជនរងគ្រោះដោយការជួញដូរមនុស្ស                      -ត្រូវគោរពតាមសំណើសមហេតុផលពីអ្នក                      អនុវត្តច្បាប់សម្រាប់កិច្ចសហប្រតិបត្តិ                      ការក្នុងការស៊ើបអង្កេតឬការកាត់ទោសនៃ                      ការធ្វើសកម្មភាពជួញដូរមនុស្សបាន                      (លើកលែងតែមិនអាចសហការគ្នា                      ដោយសារតែការប៉ះទង្គិចផ្លូវរាងកាយឬផ្លូវ                      ចិត្ត) ហើយត្រូវតែអាចបង្ហាញថាជនរងគ្រោះ                      / អ្នកដាក់ពាក្យនេះនឹងទទួលរងការ                      លំបាកខ្លាំងប្រសិនបើ បញ្ជូនចេញពីសហ                      រដ្ឋអាមេរិក                      -តាមធម្មតា មានសុពលភាពសម្រាប់រយៈ                      ពេលបួនឆ្នាំ                      -សេចក្តីព័ត៌មានបន្ថែមសូមពិគ្រោះជាមួយ                      មេធាវីអន្តោប្រវេសន៍មួយ, និង</p>

<http://www.uscis.gov/humanitarian/victims-human-trafficking-other-crimes/victims-criminal-activity-u-nonimmigrant-status/victims-criminal-activity-u-nonimmigrant-status>

<http://www.uscis.gov/humanitarian/victims-human-trafficking-other-crimes/victims-human-trafficking-t-nonimmigrant-status>

**តើមានការិយាល័យនៅសាលាដែលអាចផ្តល់ព័ត៌មានបន្ថែមមកខ្ញុំឬទេ?**

, International House & Programs  
Clarence W Daugeette, Jr. International House, 700 Pelham Road North, Jacksonville,  
256-782-5303  
<http://jsu.edu/international/index.html>

ការិយាល័យនៃសេវាសំរាប់និស្សិតនិងអ្នកសិក្សាអន្តរជាតិ អាចផ្តល់នូវព័ត៌មានដែលមានប្រយោជន៍ទាក់ទងនឹងស្ថានភាពអន្តោប្រវេសន៍។ សូមចំណាំថាសម្រាប់សំណួរដែលទាក់ទងនឹងការផ្លាស់ប្តូរស្ថានភាពទិដ្ឋាការផ្សេងទៀត ឬជម្រើសស្របច្បាប់ដែលខុសពីស្ថានភាពទិដ្ឋាការសិស្ស F-1 និង J-1 ឬទិដ្ឋាការការងារ ដែលខុសគេមេធាវីអន្តោប្រវេសន៍អន្តរជាតិ សម

<b>ជម្រើសទិដ្ឋាការ</b>	
<p>និស្សិតនិស្សិតដែលមានស្ថានភាព F-1 និង J-1</p> <ul style="list-style-type: none"> <li>• ជម្រើសសម្រាប់ការកាត់បន្ថយការសិក្សាដោយសារតែមានលក្ខខណ្ឌវេជ្ជសាស្ត្របានបញ្ជាក់ដោយគ្រូពេទ្យដែលមានអាជ្ញាប័ណ្ណវេជ្ជបណ្ឌិតព្យាបាល osteopathy, ឬ ចិត្តវិទូព្យាបាលដែលមានអាជ្ញាប័ណ្ណ</li> <li>• ជម្រើសនិងផលវិបាកក្នុងការឈប់រៀនមួយរយៈ របស់អ្នក</li> <li>• ព័ត៌មានអំពីការចូលរៀនវិញនៅពេលក្រោយ បើសិស្សជ្រើសរើសការឈប់រៀនមួយរយៈ</li> <li>• ជម្រើសនិងផលវិបាកដល់ប្តីប្រពន្ធដែលមកជាមួយ</li> <li>• ព័ត៌មានទូទៅស្តីពីជម្រើសក្នុងការផ្លាស់ប្តូរស្ថានភាពទិដ្ឋាការ។</li> <li>• ព័ត៌មានទូទៅស្តីពីទិដ្ឋាការ U និង T ។</li> </ul>	<p>H-1B, O-1, E-3 ឬបុគ្គលិក TN</p> <ul style="list-style-type: none"> <li>• ជម្រើសសម្រាប់អវត្តមានក្នុងការឈប់សម្រាកការងារ និងផលវិបាកចំពោះស្ថានភាពអន្តោប្រវេសន៍របស់អ្នក</li> <li>• ជម្រើសនិងផលវិបាកចំពោះប្តីប្រពន្ធដែលមកជាមួយ</li> <li>• ព័ត៌មានទូទៅស្តីពី ជម្រើសក្នុងការផ្លាស់ប្តូរស្ថានភាពទិដ្ឋាការ។ ការបញ្ជូនទៅឱ្យមេធាវីអន្តោប្រវេសន៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់</li> <li>• ព័ត៌មានទូទៅស្តីពីទិដ្ឋាការ U និង T ។ (បញ្ជូនទៅមេធាវីអន្តោប្រវេសន៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់)</li> <li>• ការបញ្ជូនទៅឱ្យមេធាវីអន្តោប្រវេសន៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ការរង់ចាំការរស់នៅអចិន្ត្រៃយ៍នៅអាមេរិក</li> </ul>

**តើអ្វីជាមេធាវីអន្តោប្រវេសន៍ហើយតើពួកគេបានធ្វើអ្វី?**

មេធាវីអន្តោប្រវេសន៍ជាមេធាវីដែលមានអាជ្ញាប័ណ្ណ មានជំនាញ នៅក្នុងផ្នែកច្បាប់អន្តោប្រវេសន៍។ ពួកគេមានមុខងារជាអ្នកតស៊ូមតិអោយអ្នកដើមបណ្តឹងនិងអាចតំណាងឱ្យពួកគេចំពោះមុខ ទីភ្នាក់ងារអន្តោប្រវេសន៍ទាំង ក្នុងតុលាការអន្តោប្រវេសន៍ក៏ដូចជានៅពេលដាក់ពាក្យប្តឹងសម្រាប់អត្ថប្រយោជន៍អន្តោប្រវេសន៍។ មេធាវីអាចផ្តល់ដំបូន្មានទូទៅនិងអាចពិភាក្សាពីជម្រើសអន្តោប្រវេសន៍។ ដូចជាមេធាវីទាំងអស់មេធាវីអន្តោប្រវេសន៍ត្រូវបានចងក្រងដោយតម្រូវឱ្យមានក្រមសីលធម៌និងច្បាប់ដែលមានជំនាញវិជ្ជាជីវៈ និងរក្សាការពិភាក្សាជាមួយភ្ញៀវសម្ងាត់។

**តើខ្ញុំអាចរកមេធាវីអន្តោប្រវេសន៍ក្នុងស្រុកមួយនៅឯណា?**

សេវា អន្តោប្រវេសន៍ និងសញ្ជាតិអាមេរិក(USCIS), ការិយាល័យនៃក្រសួងសន្តិសុខមាតុភូមិ (DHS) បានផ្តល់ជូននូវចំនួនពីរកន្លែងដើម្បីជួយបុគ្គលស្វែងរកតំណាងផ្នែកច្បាប់ដែលមាន តម្លៃទាបឬឥតគិតថ្លៃ:

USCIS: ស្វែងរកជំនួយក្នុងទំព័របណ្តាញសមាគមន៍របស់អ្នក

USCIS: ស្វែងរកគេហទំព័រ, សេវាផ្នែកច្បាប់

ក្រុមប្រឹក្សាភិបាលនៃការប្តូរអន្តោប្រវេសន៍ (BIA) ផ្តល់នូវបញ្ហានៃមេធាវីតាមរដ្ឋដែលបានផ្តល់នូវសេវាកម្មអន្តោប្រវេសន៍ទានដោយឥតគិតថ្លៃឬសម្រាប់ការចំណាយ តិចតួច។

សមាគមមេធាវីអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក (AIA) ផ្តល់នូវបណ្តាញ សេវាអន្តោប្រវេសន៍មេធាវីបង្កើត ដែលអាចជួយសន្សំស្បែកឬជាអ្នកសក្តានុពលមេធាវី អន្តោប្រវេសន៍។

សមាគមមេធាវីអាមេរិកបានផ្តល់ព័ត៌មានអំពី ការស្វែងរកការផ្តល់សេវាផ្នែកច្បាប់ តាមរដ្ឋ។